



គម្រោងពិពិធកម្មកសិកម្មកម្ពុជា

Cambodia Agricultural Sector Diversification Project - CASDP

ការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូគម្រោង (Credit Line)



២០២៥

គាំទ្រដោយ៖



អនុវត្តដោយ៖





គម្រោងពិពិធកម្មកសិកម្មកម្ពុជា

Cambodia Agricultural Sector Diversification Project - CASDP

គម្រោងពិពិធកម្មកសិកម្មកម្ពុជា គាំទ្រហិរញ្ញប្បទាន ពីធនាគារពិភពលោកចំនួន ៩១,៦៧ លានដុល្លារ និងថវិកា បដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១០ លានដុល្លារ សម្រាប់អនុវត្តសកម្មភាពក្នុងខេត្តគោលដៅចំនួន១៨ រាជធានីខេត្តរួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ មណ្ឌលគីរី ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ តាកែវ និង រាជធានីភ្នំពេញ។

១.តើនរណាខ្លះ អាចទទួលបានប្រាក់កម្ចីពីគ្រឹះស្ថាន ហិរញ្ញវត្ថុដៃគូគម្រោង (Credit Line) ?

គ្រឹះស្ថានហិរញ្ញវត្ថុដៃគូគម្រោង គឺជាគ្រឹះស្ថាន ហិរញ្ញវត្ថុឯកជន ដែលទទួលបានហិរញ្ញប្បទានមាន ការប្រាក់របស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រាប់ ផ្តល់ឥណទានបន្តដល់សហគមន៍កសិកម្ម ក្រុមកសិករ ផលិត និងកសិករជាសមាជិក និងកសិធុរកិច្ចខ្នាតតូច និងមធ្យម ស្ថិតក្នុងតំបន់គោលដៅគម្រោង ដែលបាន ចងសម្ព័ន្ធជុំវិញជាមួយគ្នានៅក្នុងខ្សែច្រវាក់តម្លៃ។ សេវា ឥណទាននេះ បានផ្តល់ជូនតាមរយៈ ធនាគារអភិវឌ្ឍន៍

ជនបទ និងកសិកម្ម (ARDB) ដើម្បីផ្តល់បន្តដល់គ្រឹះស្ថាន ហិរញ្ញវត្ថុដៃគូគម្រោងដែលមានដូចជា៖

- (១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក (Chamroeun Micro-finance Plc.),
- (២) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខែ (AMK Microfinance), និង
- (៣) ធនាគារប្រៃសណីយ៍កម្ពុជា (Cambodia Post Bank Plc.)

២. លក្ខខណ្ឌក្នុងការទទួលបានប្រាក់កម្ចី

២-១. លក្ខខណ្ឌរបស់គម្រោង

សហគមន៍កសិកម្ម ក្រុមកសិករផលិត និងកសិ- ធុរកិច្ចខ្នាតតូច និងមធ្យម ត្រូវស្ថិតនៅក្នុងតំបន់ ប្រតិបត្តិការរបស់គម្រោង (១៣ រាជធានីខេត្ត)។ ត្រូវមានសកម្មភាពធុរកិច្ចរបស់ខ្លួនក្នុងសកម្មភាព ផលិតកម្មកសិកម្ម ឬសកម្មភាពកែច្នៃ (កម្រិត បឋម ពាក់កណ្តាលសម្រេច និងសម្រេច)។ សហគមន៍កសិកម្ម ក្រុមកសិករផលិត និងកសិ

ធុរកិច្ចខ្នាតតូច និងមធ្យម ត្រូវបង្ហាញសមត្ថភាព គ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រង ក្នុងការអនុវត្តផែនការធុរកិច្ច ហើយបង្ហាញថា ប្រតិបត្តិការរបស់ខ្លួនទទួលបានផលចំណេញ និងស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ។

ត្រូវមានសមត្ថភាពគ្រប់គ្រងអាជីវកម្ម អនុវត្តតាម វិធានការចម្រុះគ្រប់គ្រងដំណាំ ហើយអាជីវកម្ម ត្រូវផ្តល់ផលប្រយោជន៍ដល់សមាជិកសហគមន៍ កសិកម្ម ឬក្រុមកសិករផលិត។ សហគមន៍ កសិកម្ម ឬក្រុមកសិករផលិត ដែលមានសមាជិក ជាស្ត្រី ឬថ្នាក់ដឹកនាំជាស្ត្រី ឬជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្តឱ្យចូលរួម។

សំណើ និងផែនការអាជីវកម្មរបស់សហគមន៍ កសិកម្ម ឬក្រុមកសិករផលិត ត្រូវរៀបចំឡើង ឱ្យស្របទៅនឹងគោលការណ៍គាំពារបរិស្ថាន និង សង្គម។



ប្រភេទវិនិយោគដែលអាចទទួលបានប្រាក់កម្ចីពីគម្រោងគ្រូឆ្នោតលើសកម្មភាពពាក់ព័ន្ធនឹងផ្នែកកសិកម្មមានដូចជា៖



✓ ការសាងសង់ថ្មី ឬកែលម្អអគារ ឬហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងសកម្មភាពផលិតកម្មកសិកម្ម

✓ ការជួលសេវាកម្មផ្នែកច្បាប់ ជំនាញវិជ្ជាជីវៈ បច្ចេកទេស



ប្រភេទវិនិយោគដែលអាចទទួលបានប្រាក់កម្ចីពីគម្រោង...

- ✓ ការទិញម៉ាស៊ីន និងឧបករណ៍ គ្រឿងបន្លាស់ ឬបង្គំថ្មីៗ
- ✓ ការទិញទំនិញ រថយន្តថ្មី ការបង់ពន្ធ ការជួលកម្លាំងពលកម្ម និង
- ✓ សេវាផ្សេងៗ



www.casdp.maff.gov.kh



[casdp cambodia](https://www.facebook.com/casdp cambodia)



www.casdp.maff.gov.kh



[casdp cambodia](https://www.facebook.com/casdp cambodia)

ប្រភេទទុនវិនិយោគដែលអាចទទួលបានប្រាក់កម្ចីពីគម្រោង...

ទទួលបានប្រាក់កម្ចី (ទុនបង្វិល) ពីគម្រោង

ធាតុចូល
កសិកម្ម

✓ ការទិញធាតុចូលកសិកម្ម វត្ថុធាតុដើមសម្រាប់ការកែច្នៃ និងទំនិញផ្សេងៗទៀតសម្រាប់រយៈពេលខ្លី



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក

គណនាសហគមន៍កសិកម្ម (ទំហំគណនារហូតដល់ ៧៥ ០០០ ដុល្លារអាមេរិក) ។ **គណនាសហគមន៍កសិកម្ម**៖ ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់សហគមន៍កសិកម្ម សម្រាប់ធ្វើការវិនិយោគ និងប្រតិបត្តិការក្នុងផលិតកម្មកសិកម្ម កសិ-ឧស្សាហកម្ម អាជីវកម្ម កសិ-ពាណិជ្ជកម្ម សេវាកម្មពាក់ព័ន្ធ និងទុនបង្វិល សម្រាប់ទិញដីធ្លីធ្វើកសិកម្ម និងសម្រាប់ទិញទ្រព្យសកម្មផ្សេងៗ ។

លក្ខណៈផលិតផល៖ រយៈពេលពី ៦ ដល់ ៦០ ខែ

ទំហំគណនា	អត្រាការប្រាក់ប្រចាំខែ
១ ០០០ - ៥ ០០០ ដុល្លារ	១,៣៥%
៥ ០០១ - ១០ ០០០ ដុល្លារ	១,២%
១០ ០០១ - ៣០ ០០០ ដុល្លារ	១,១%
៣០ ០០១ - ៧៥ ០០០ ដុល្លារ	០,៩៥%

- ✓ ផ្តល់ជូនជាប្រាក់រៀល និងប្រាក់ដុល្លារ (សមមូល)
- ✓ ផ្តល់ជូនគ្រប់ ២៥ ខេត្តក្រុង
- ✓ បង់ដើមជាជម្រើសអាស្រ័យលើការវិភាគកម្ចី៖ ប្រចាំខែ ឬ៣ខែ ឬ ៦ខែ ឬ ១ឆ្នាំ

- ✓ ថ្លៃសេវារដ្ឋបាល៖ ០,៧៥% - ១,៥%
- ✓ ថ្លៃសេវាពិនិត្យ CBC ផ្នែកលើការគិតថ្លៃសេវាជាក់ស្តែងរបស់ CBC (ជាចំណាយរបស់អ្នកខ្ចី)
- ✓ សងត្រឡប់តាមរយៈភ្នាក់ងារផ្ទេរប្រាក់ រីឯ ទ្រូម៉ាន់នី អ៊ីម៉ាន់នី ឬគណនីធនាគារ ។

ឯកសារតម្រូវ

- ✓ វិញ្ញាបនប័ត្រចុះបញ្ជីផ្លូវការនៅក្រសួងពាក់ព័ន្ធ (ច្បាប់ចម្លង)
- ✓ ឯកសារកំណត់អត្តសញ្ញាណអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀង (ច្បាប់ចម្លង)

- ✓ ព័ត៌មានអំពីការបោះឆ្នោតក្រុមប្រឹក្សាភិបាល (ច្បាប់ចម្លង)
- ✓ កំណត់ហេតុមហាសន្និបាតចុងក្រោយ (ច្បាប់ចម្លង)
- ✓ របាយការណ៍ធនាគារ ៣ខែ ចុងក្រោយ (ច្បាប់ចម្លង)
- ✓ របាយការណ៍ហិរញ្ញវត្ថុ ២ឆ្នាំ ចុងក្រោយ (ច្បាប់ចម្លង)
- ✓ របាយការណ៍ហិរញ្ញវត្ថុ ៣ខែ ចុងក្រោយ (ច្បាប់ចម្លង)
- ✓ របាយការណ៍ប្រចាំឆ្នាំ ២ឆ្នាំចុងក្រោយ (ច្បាប់ចម្លង) ។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិល ស៊ី

ឥណទានសម្រាប់បុគ្គល ឬអាជីវកម្មស្ថិតក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (ខ្នាតតូចបំផុត តូច ឬ មធ្យម) ដែលត្រូវការដើមទុន (ទុនវិនិយោគ ឬ/និង ទុនបង្វិល) ដើម្បីពង្រីកអាជីវកម្ម ដែលមានស្រាប់របស់ខ្លួន ឬ/និងបង្កើតអាជីវកម្មថ្មី ។

- ✓ សម្រាប់បុគ្គល ឬស្ថាប័នដែលចុះបញ្ជី ឬស្ថាប័នដែលបានអនុម័តដោយ អេអិមខេ ។
- ✓ គោលបំណង ៖ ជាទុនបង្វិល ឬទុន វិនិយោគ
- ✓ ទំហំកម្ចី ៖ រហូតដល់ ៣០០ ០០០ ដុល្លារអាមេរិក ឬ រូបិយប័ណ្ណសមមូល
- ✓ រយៈពេលកម្ចី ៖
 - រហូតដល់ ៩៦ ខែ (សម្រាប់ការ វិនិយោគ) និង
 - រហូតដល់ ៣៦ ខែ (សម្រាប់ទុន បង្វិល)
- ✓ អត្រាការប្រាក់ (ប្រចាំខែ) ៖
 - អប្បបរមា ៖ ០,៨៨%
 - អតិបរមា ៖ ១,២៥%
- សម្គាល់ ៖ អត្រាការប្រាក់ត្រូវផ្តល់ជូន អាស្រ័យលើទំហំកម្ចី
 - ✓ លក្ខខណ្ឌទូទាត់ ៖ មានភាព ងាយស្រួល និងអាចបត់បែន
 - ✓ សុវត្ថិភាពកម្ចី ៖
 - ដី និង/ឬ ផ្ទះ/អគារ (ប្លង់រឹង ឬ ទន់)

- ប្រាក់សន្សំនៅក្នុងគណនី ពីងផ្នែកលើលំហូរសាច់ប្រាក់ដែល ប្រមូលចូល

អត្ថប្រយោជន៍ផ្សេងៗ

- ✓ ទទួលបានអត្រាការប្រាក់ខ្ពស់ពី គណនីសន្សំដែលប្រើប្រាស់សម្រាប់ បង់កម្ចី
- ✓ ប្រើប្រាស់ប្រព័ន្ធធនាគារចល័ត ដោយឥតគិតថ្លៃ សម្រាប់កម្ចី ឯកត្តជន



ផ្ទេរប្រាក់ពីប្រព័ន្ធធនាគារចល័ត ដោយឥតគិតថ្លៃ ទៅកាន់ធនាគារ ផ្សេងៗ រហូតដល់ ៥០ ០០០ ដុល្លារ អាមេរិកនៅក្នុងមួយថ្ងៃ



ផ្តល់ជូនការបញ្ចុះតំលៃពិសេសលើ សេវាបើកប្រាក់បៀវត្ស ជូនបុគ្គលិក របស់អ្នកស្នើសុំកម្ចី ។

របៀបបង់សងត្រឡប់

១. អត្តសញ្ញាណប័ណ្ណ ឬលិខិត ឆ្លងដែន ឬលិខិតដែលមាន តម្លៃស្មើរបស់អ្នកខ្ចី ឬអ្នករួមខ្ចី

២. អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ ឬវិញ្ញាបនបត្រចុះបញ្ជី (ច្បាប់ចម្លង)

៣. របាយការណ៍ហិរញ្ញវត្ថុ ២ ឆ្នាំ ចុងក្រោយ (ច្បាប់ចម្លង) ។

៤. របាយការណ៍ប្រតិបត្តិការធនាគារ ៣ ទៅ ៦ ខែចុងក្រោយ (ច្បាប់ចម្លង)

៥. របាយការណ៍ប្រចាំឆ្នាំចុងក្រោយ (ច្បាប់ចម្លង)

៦. ឯកសារបញ្ជាក់ចំណូល និង ចំណាយ (បើមាន)

៧. ឯកសារបញ្ជាក់កម្មសិទ្ធិទ្រព្យធានា (បើមាន)

៨. ឯកសារផ្សេងៗទៀត អាស្រ័យ ទៅតាមប្រភេទអាជីវកម្ម (បើមាន)

៩. កិច្ចសន្យា ឬ កិច្ចព្រមព្រៀង បញ្ជាទិញជាមួយអ្នកទិញ (បើមាន) ។





ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

東埔寨郵政銀行 CAMBODIA POST BANK PLC.

ធនាគារប្រៃសណីយ៍កម្ពុជា ក.អ៖ ឥណទានសម្រាប់បុគ្គលដែលត្រូវការដើមទុន (ទុនវិនិយោគ ឬ/និង ទុនបង្វិល) ដើម្បីពង្រីកអាជីវកម្ម

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

- ✓ ផ្តល់ទំហំឥណទានរហូតដល់ ១ ០០០ ០០០ ដុល្លារអាមេរិក
- ✓ ផ្តល់ជូនរហូតដល់ ៧៥% នៃតម្លៃ អចលនទ្រព្យ
- ✓ ផ្តល់ជូនសម្រាប់ប្លង់រឹង ឬប្លង់ទន់
- ✓ សេវាកម្មលឿន រហ័ស មិនមានភាព ស្មុគស្មាញ
- ✓ ផ្តល់ជូនប័ណ្ណឥណទាន Visa Card
- ✓ ផ្តល់ជូនកម្មវិធីធនាគារចល័ត (Mobile Banking)
- ✓ ទូទាត់សេវាកម្មផ្សេងៗ នៅលើកម្មវិធី ទូរស័ព្ទ (CPBank Mobile App) ។

អត្រាការប្រាក់ និងថ្លៃសេវា ថ្លៃសេវាតាមធនាគារ៖

- ✓ ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង
- ✓ កម្រៃសេវាឥណទាន ១,០០% នៃទំហំ ឥណទាន

ថ្លៃសេវាភាគីទីបី៖

- ✓ ការវាយតម្លៃអចលនទ្រព្យ
- ✓ ថ្លៃសេវាកំឡុងពេលអចលនទ្រព្យចុះ កិច្ចសន្យាប៊ីប៉ូតិក (Hypotec)/ គិតថ្លៃ

តម្រូវការសម្រាប់ការដាក់ពាក្យស្នើសុំ៖

- ✓ ឯកសារកំណត់អត្តសញ្ញាណអ្នកស្នើសុំ
- ✓ ឯកសារផ្សេងទៀត (តាមតម្រូវការ ដើម្បី គាំទ្រគោលបំណងកម្ចី) ។


ឯកសារចំណូល ឯកសារបញ្ជាក់ការងារ និងចំណូល៖

- ✓ កិច្ចសន្យាការងារ ការបញ្ជាក់ការងារ ឬលិខិតតែងតាំង
- ✓ លិខិតបញ្ជាក់ប្រាក់ខែ ៣ ទៅ ៦ ខែ ចុងក្រោយរបាយការណ៍ធនាគារ និង/ ឬ ឯកសារពាក់ព័ន្ធផ្សេងទៀត
- ✓ របាយការណ៍ប្រាក់ចំណូល ឬ P&L ។

ឯកសារបន្ថែម៖

- ✓ រូបភាពនៃអាជីវកម្មដែលមានស្រាប់
- ✓ ឯកសារផ្ទៀងផ្ទាត់ផ្សេងទៀត (ឧ. វិក្កយបត្រលក់ វិក្កយបត្រទិញ ឬ ភស្តុតាងត្រឹមត្រូវណាមួយ)
- ✓ ឯកសារកម្មសិទ្ធិអចលនទ្រព្យ ។

ដំណើរការស្នើសុំប្រាក់កម្ចី៖



ព័ត៌មានបន្ថែម

សូមទំនាក់ទំនងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដៃគូគម្រោង៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន (Chamroeun Microfinance Plc.)


អាសយដ្ឋាន៖ អគារលេខ៤២៥ ផ្លូវ២៧១, សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទ៖ +៨៥៥ (០) ៧០ ៦០០ ៩០០
អ៊ីម៉ែល៖ info@chamroeunfi.com.kh

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Microfinance Plc.)

អាសយដ្ឋាន៖ អគារលេខ ២៨៥ មហាវិថីយុទ្ធសាសនាខ្មែរក្រហម (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ទូរស័ព្ទ៖ +៨៥៥ (០) ២៣ ២២ ០២ ២២ ១៨០០ ២០០ ២០០
អ៊ីម៉ែល៖ Customerservice@amkcambodia.com

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank Plc.)

អាសយដ្ឋាន៖ អគារលេខ ២៦៣ ផាន់ទី១ - ៦ ផ្លូវលេខ១១០ កែង៦១ ក្រុម១១ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ +៨៥៥ (០) ៧០ ២០០ ០០២ ១៨០០ ២០០ ៨៨៨
អ៊ីម៉ែល៖ info@cambodiapostbank.com.kh



ទំនាក់ទំនងគម្រោងពិពិធកម្មកសិកម្មកម្ពុជា៖

ឯកឧត្តម ឃឹម ហ៊ឺណង់

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង
ជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា
អាសយដ្ឋាន៖ លេខ ២០០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
ទូរស័ព្ទ៖ +៨៥៥ (០) ១៧ ៤០៨ ៨៨៨
អ៊ីម៉ែល៖ finankhim@maff.gov.kh

លោក សុខ ខន

ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច និង
ជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អាសយដ្ឋាន៖ ផ្លូវ ៩២, សង្កាត់វត្ត ភ្នំ ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ៖ +៨៥៥ (០) ១៧ ៦៧៩ ៨៨៧
អ៊ីម៉ែល៖ khorn_sok@mef.gov.kh/khornsok@gmail.com

លោក ណុប សុភឿន

ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា
អាសយដ្ឋាន៖ លេខ ២០០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ +៨៥៥ (០) ១២ ៦៤ ២៧ ៦៧
អ៊ីម៉ែល៖ sophoeun_nop@yahoo.com